

ការលះបង់សិទ្ធិរបស់ចុងចោទ

លេខសំណុំរឿង

តុលាការនៃរដ្ឋម៉ាស្សារេសេស៊ី
តុលាការជាន់ខ្ពស់



ឈ្មោះសំណុំរឿង:
ប្រឆាំងនឹង

ក្រុមបញ្ជីរបស់តុលាការ
ខោនធី

ឈ្មោះតុលាការ & អាស័យដ្ឋាន

ខ្ញុំបានពិភាក្សាករណីខាងលើជាមួយមេធាវីរបស់ខ្ញុំហើយ។ ខ្ញុំដឹងថា តាមរយៈការឆ្លើយថាមានកំហុស ខ្ញុំនឹងត្រូវលះបង់សិទ្ធិមួយចំនួនដូចតទៅដែលមានក្នុងច្បាប់រដ្ឋធម្មនុញ្ញ និងបញ្ញត្តិ នានា៖ សិទ្ធិទទួលបានការជំនុំជម្រះដោយគណៈវិនិច្ឆ័យ ឬដោយចៅក្រម, សិទ្ធិប្រឈមមុខ និងសួរដេញដោលសាក្សីទាំងអស់, សិទ្ធិដើម្បីកោះហៅសាក្សីដោយខ្លួនឯងនិងបង្ហាញភស្តុតាងក្នុង ការការពារខ្លួន, សិទ្ធិមិនចាំបាច់និយាយស្តី និងសិទ្ធិប្រើប្រាស់សិទ្ធិរបស់ខ្ញុំប្រឆាំងនឹងការទម្លាក់កំហុសដាក់ខ្លួនឯង, សិទ្ធិដែលគេសន្និដ្ឋានថាគ្មានទោសកំហុសលុះត្រាតែត្រូវគេបង្ហាញ ឱ្យអស់ពីមន្ទីលសង្ស័យសមហេតុផល, និងសិទ្ធិដាក់ពន្ធនាគារសម្រាប់សំណុំរឿងរបស់ខ្ញុំ។ ខ្ញុំក៏ដឹងផងដែរថា ខ្ញុំនឹងលះបង់សិទ្ធិដើម្បីប្តឹងឧទ្ធរណ៍ចំពោះសេចក្តីសម្រេចណា ដែលបានធ្វើ ឡើងរួចហើយដោយតុលាការ លើកលែងតែ ដោយមានកិច្ចព្រមព្រៀងជាលាយលក្ខណ៍អក្សររវាងខ្ញុំនិងរដ្ឋអាជ្ញា ដែលបានដាក់ទៅតុលាការ, ខ្ញុំបានរក្សាសិទ្ធិដើម្បីប្តឹងឧទ្ធរណ៍ពីសេចក្តី សម្រេចដាក់លាក់ណាមួយ ឬសេចក្តីសម្រេចនានា បើសិនជាត្រូវបានទុកជាមោឃៈពេលឧទ្ធរណ៍ ដែលនឹងធ្វើឱ្យសំណុំរឿងរបស់រដ្ឋអាជ្ញាមិនសុពលភាពចំពោះមានការចោទប្រកាន់មួយ ឬ ច្រើនជាងមួយ។

ខ្ញុំបានទទួលការណែនាំពីមេធាវីរបស់ខ្ញុំ ពីលក្ខណៈនិងធាតុនៃការចោទប្រកាន់ដែលខ្ញុំកំពុងទទួលបានថាមានកំហុស និងធម្មជាតិ និងទំហំនៃការដាក់ទោសដែលអាចត្រូវគេដាក់ ចំពោះការចោទប្រកាន់ រួមទាំងការដាក់ទោសជាអតិបរមា ដែលអាចធ្វើទៅបាន ការកាត់ទោសជាអប្បបរមាណាដែលចាំបាច់អាចអនុវត្តបាន ពីផលវិបាកនានាបើសិនការដាក់ លក្ខខ័ណ្ឌឱ្យនៅក្រោមអាជ្ញាសង្កេតត្រូវបានល្មើស ហើយទណ្ឌកម្មផ្សេងទៀត ឬទោសបន្ថែមត្រូវបានគេដាក់សម្រាប់បទល្មើសជាបន្តបន្ទាប់។

- [ឆកវិធីអាចអនុវត្តបាន] ខ្ញុំត្រូវបានគេណែនាំអំពីច្បាប់ជនល្មើសជាម្ចាស់និងផលវិបាកនៃការសារភាពកំហុសចំពោះការចោទប្រកាន់បច្ចុប្បន្ន។
- [ឆកវិធីអាចអនុវត្តបាន] ខ្ញុំត្រូវបានគេណែនាំថាដោយការសារភាពកំហុសចំពោះការចោទប្រកាន់នាពេលបច្ចុប្បន្ននេះខ្ញុំអាចទទួលបានការកាត់ក្នុងនាមជាមនុស្ស ដែលមានគ្រោះថ្នាក់ខាងផ្លូវភេទនិងត្រូវតម្រូវឱ្យចុះឈ្មោះជាពិទ្ធផនខាងផ្លូវភេទ។

ខ្ញុំត្រូវបានគេណែនាំអនុសាសន៍ស្តីពីការផ្តន្ទាទោសដែលត្រូវធ្វើឡើងដោយរដ្ឋអាជ្ញា។

ការឆ្លើយថាមានកំហុសរបស់ខ្ញុំមិនមែនជាលទ្ធផលនៃកម្លាំងបាយ ការគំរាមកំហែង ការធានា ឬការសន្យាអ្វីឡើយ។ ខ្ញុំបានសម្រេចចិត្តទទួលកំហុសដោយស្ម័គ្រចិត្ត យល់ព្រម និងដោយសេរី ជាជាងការចង្អុលបង្ហាញ ឬដោយសារតែអនុសាសន៍របស់បុគ្គលណាឡើយ។

ខ្ញុំពេញចិត្តដែលមេធាវីការពារក៏បានធ្វើតំណាងឱ្យខ្ញុំប្រកបដោយប្រសិទ្ធភាពនិងមានសមត្ថភាព។ ខ្ញុំមានពេលវេលាគ្រប់គ្រាន់ដើម្បីនិយាយជាមួយគាត់ទាក់ទងនឹងការការពារដែលអាច មានចំពោះការចោទប្រកាន់ខាងលើ ហើយគាត់បានពន្យល់ពីផលវិបាកនៃការសារភាពកំហុសរបស់ខ្ញុំ និងការលះបង់សិទ្ធិនានាដែលមានចែងក្នុងច្បាប់រដ្ឋធម្មនុញ្ញ និងបញ្ញត្តិនានា។

ឥឡូវនេះខ្ញុំមិនស្ថិតនៅក្នុង ឬនៅក្រោមឥទ្ធិពលនៃគ្រឿងញៀន ថ្នាំ ស្រា ឬគ្រឿងស្រវឹង ឬការធ្លាក់ទឹកចិត្តផ្សេងទៀតដែលនឹងធ្វើឱ្យប៉ះពាល់ដល់សមត្ថភាពរបស់ខ្ញុំក្នុង ការយល់ច្បាស់អំពីសិទ្ធិរបស់ខ្ញុំតាមច្បាប់រដ្ឋធម្មនុញ្ញ និងបញ្ញត្តិនានាដែលខ្ញុំកំពុងតែលះបង់នៅពេលដែលខ្ញុំទទួលបានកំហុសទេ។

ខ្ញុំដឹងថា បើសិនជាខ្ញុំមិនមានសញ្ញាភាពអាក្រក់កាមរើកាងទេ ការផ្តន្ទាទោសក្នុងករណីខាងលើអាចបណ្តាលឱ្យមានការនិរទេស ការហាមឃាត់មិនឱ្យចូលសហរដ្ឋអាមេរិក ឬការបដិសេធមិន ឱ្យចូលសញ្ជាតិ ហើយប្រសិនបើបទល្មើសនេះស្ថិតនៅក្រោមច្បាប់សហព័ន្ធ ច្បាប់ដែលតម្រូវឱ្យសន្មតការបញ្ជូនខ្លួនចេញពីសហរដ្ឋអាមេរិក និងបើស្ត្រីសហព័ន្ធសម្រេចចិត្ត ការបញ្ជូនខ្លួនចេញ វាជាការអនុវត្តដែលមិនអាចជឿសរវាងបាន ដែលថា ការផ្តន្ទាទោសនេះនឹងនាំឱ្យមានការនិរទេស ការហាមមិនឱ្យទទួលចូលប្រទេស ឬការបដិសេធមិនឱ្យ ចូលសញ្ជាតិ តាមច្បាប់របស់សហរដ្ឋអាមេរិក។

កាលបរិច្ឆេត _____ សរសេរឈ្មោះចុងចោទ
ហត្ថលេខារបស់ចុងចោទ _____

ការយល់ព្រមពីមេធាវីរបស់ចុងចោទ

ខ្ញុំបានពិភាក្សាអំពីអង្គហេតុក្នុងករណីនេះនិងសំណូមពរការទទួលកិច្ចព្រមព្រៀងយ៉ាងលម្អិតជាមួយកូនក្តីរបស់ខ្ញុំ ហើយខ្ញុំបានណែនាំដល់ចុងចោទនូវបញ្ហាទាំងអស់ក្នុងវិសាល ភាពនៃវិធាននីតិវិធីព្រហ្មទណ្ឌនៃរដ្ឋម៉ាស្សារេសេស៊ី បញ្ញត្តិទី ១២ ដែលពាក់ព័ន្ធនឹងការទទួលរបស់ចុងចោទ រួមទាំងដំណើរដំណើរចុងចោទពីសិទ្ធិតាមច្បាប់រដ្ឋធម្មនុញ្ញ និងបញ្ញត្តិ នានា ពីមូលដ្ឋានគ្រឹះនៃអង្គហេតុនិងលក្ខណៈនិងធាតុនៃបទល្មើសដែលនឹងសុខចិត្តទទួល សម្រាប់ការការពារដែលអាចប្រើប្រាស់បាន និងផលវិបាកនៃការទទួលកំហុស។

បន្ទាប់ពីពន្យល់ចំណុចខាងលើដល់ចុងចោទខ្ញុំពេញចិត្តដែលចុងចោទបានយល់ពីការពន្យល់របស់ខ្ញុំ និងផលវិបាកនៃការទទួលរបស់គាត់។ លើសពីនេះទៅទៀត ខ្ញុំពេញចិត្តដែលចុង ចោទមិនស្ថិតក្រោមឥទ្ធិពលនៃគ្រឿងញៀន ថ្នាំ ស្រា ឬគ្រឿងស្រវឹងផ្សេងទៀតដែលអាចធ្វើឱ្យប៉ះពាល់ដល់សមត្ថភាពការគិតរបស់ចុងចោទក្នុងការយល់ច្បាស់នូវកំហុសច្បាប់រដ្ឋធម្មនុញ្ញ បញ្ញត្តិ និង/ឬសិទ្ធិផ្សេងទៀតដែលចុងចោទនឹងលះបង់ដោយសុខចិត្តប្រគល់នូវការទទួលកំហុសចំពោះការចោទប្រកាន់ខាងលើ។

ខ្ញុំសូមជំរាបទៅតុលាការថា ចុងចោទបានចុះហត្ថលេខាលើឯកសារនេះ ដោយមានវត្តមានរបស់ខ្ញុំ ដោយសេរី តាមឆន្ទៈ និងដោយស្ម័គ្រចិត្ត។

កាលបរិច្ឆេត _____ មេធាវីរបស់ចុងចោទ
លេខ BBO _____